

# 49

## 안전화를 안 신으면 다칠 수 있어요

ប្រសិនបើមិនពាក់ស្បែកជើងសុវត្ថិភាពទេ អាចត្រូវរបួស

### 학습 안내

ការណែនាំអំពីមេរៀន

- វត្ថុបំណងមេរៀន ការពារស្ថានភាពគ្រោះថ្នាក់, ប្រាប់ឲ្យដឹងជាមុនអំពីគ្រោះថ្នាក់ដែលអាចនឹងកើតមានឡើង
- វេយ្យាករណ៍ -(으)ㄴ 수 있다, -기 때문에
- ពាក្យថ្មី ឧបករណ៍ការពារ, គ្រោះថ្នាក់កន្លែងធ្វើការងារ
- ព័ត៌មាន · វប្បធម៌ សរីរាង្គកាយមនុស្សនិងឧបករណ៍ការពារ



### 대화 1 ការសន្ទនា ១

Track 151



ខាងក្រោមនេះ គឺជាការសន្ទនារវាងអ្នកគ្រប់គ្រងនិងអាឌីត។ អ្នកគ្រប់គ្រងកំពុងតែពិនិត្យមើលថាអាឌីត បានពាក់ឧបករណ៍សុវត្ថិភាពគ្រប់គ្រាន់អស់ហើយរឺនៅ។ សូមស្តាប់ការសន្ទនាឲ្យបានយល់ដឹងជាមុនសិន រួចហើយចូរថាតាម។

관리자 아딧 씨, 보호구 모두 착용했지요?  
អាឌីត, តើបានពាក់ឧបករណ៍ការពារទាំងអស់ហើយមែនដែររឺទេ?

아 딧 네, 안전모도 쓰고 안전장갑도 끼었어요.  
បាទ, ម្នកសុវត្ថិភាពពាក់ហើយ ស្រោមដៃសុវត្ថិភាពក៏បានពាក់ ហើយដែរ។

관리자 좋아요. 그런데 안전모 끈은 조금 더 조이는 게 좋 겠어요. 그리고 오늘은 높은 곳에서 작업해야 하 니까 안전대도 꼭 착용하세요.

ល្អ។ ប៉ុន្តែខ្សែម្នកសុវត្ថិភាពវិតឲ្យតឹងបន្តិចទៀតទើបជាការ ប្រសើរ។ ហើយថ្ងៃនេះដែរ ត្រូវធ្វើការងារនៅទីខ្ពស់ ហេតុនេះ ហើយត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផង។

아 딧 네, 알겠습니다. 바ទ, ខ្ញុំដឹងហើយ។

관리자 어! 그런데 안전화는 왜 안 신었어요? 안전화를 안 신으면 발을 다칠 수 있어요.

អំ! ប៉ុន្តែហេតុអ្វីបានជាមិនបានពាក់ស្បែកជើងសុវត្ថិភាព? ប្រសិនបើមិនពាក់ស្បែកជើងសុវត្ថិភាពទេ អាចត្រូវរបួស។

아 딧 어! **깜빡했네요.** 바로 **갈아 신을게요.**

អំ! ភ្លេចបាត់ទៅហើយ។ ខ្ញុំនឹងប្តូរពាក់ភ្លាម។

#### 갈아 신다 ប្តូរពាក់

មានអត្ថន័យថាប្តូរទៅពាក់ស្បែកជើង ផ្សេងៗ ករណីជាសម្លៀកបំពាក់គឺនិយាយ ថា៖ '갈아입다'. ចំណែកឯមធ្យោបាយ ដឹកជញ្ជូនវិញគឺនិយាយថា៖ '갈아타다'។

• 산책할 때는 편한 신발로 갈아 신으세요.

ពេលដើរលំហែសូមប្តូរពាក់ស្បែក ជើងដែលមានជាសុកភាពវិញ។

#### 깜빡하다 ភ្លេច

ការមិនចងចាំវិក៏មិនប្រុងប្រយ័ត្ន

• 보호구를 챙기는 것을 깜빡했어요.

ខ្ញុំភ្លេចយកឧបករណ៍ការពារបាត់ ទៅហើយ។



តើអ្នកបានស្តាប់និងថាតាមការសន្ទនារួចហើយមែនដែររឺទេ? អញ្ជឹងសូមឆ្លើយនឹងសំណួរខាងក្រោម។

1. 아딧 씨는 무슨 보호구를 착용해야 해요? តើអាឌីតត្រូវតែពាក់ឧបករណ៍ការពារអ្វី?
2. 아딧 씨는 왜 안전화를 안 신었어요? ហេតុអ្វីបានជាអាឌីតមិនបានពាក់ស្បែកជើងសុវត្ថិភាព?

정답 1. 안전모, 안전장갑, 안전대를 착용해야 해요. 2. 안전화를 신는 것을 깜빡했어요.



**어휘 1** ពាក្យថ្មី ១ | **보호구** ឧបករណ៍ការពារ



តើនឹងមានឧបករណ៍ការពារអ្វីខ្លះ? យើងនឹងស្វែងយល់អំពីពាក្យថ្មីៗដែលនិយាយអំពីប្រភេទនៃឧបករណ៍ការពារ។



착용하다  
ស្លៀក, ពាក់



보호복  
សម្លៀកបំពាក់ការពារ



안전모  
មួកសុវត្ថិភាព



보안면  
ក្បាំងការពារមុខ



용접면  
ក្បាំងពាក់ពេលផ្សារ



보안경  
វ៉ែនការពារ



마스크  
ម៉ាស



귀마개  
ឆ្នុកត្រចៀក



귀덮개  
កាសបិទត្រចៀក



안전대  
ខ្សែក្រវាត់សុវត្ថិភាព



목장갑  
ស្រោមដៃក្រណាត់



안전장갑  
ស្រោមដៃសុវត្ថិភាព



안전화  
ស្បែកជើងសុវត្ថិភាព



안전장화  
ស្បែកជើងសុវត្ថិភាពកែង



សូមកុំមើលពាក្យនៅខាងលើ ហើយសាកល្បងឆ្លើយសំណួរ។

1. 사진을 보고 알맞은 말을 연결하세요. សូមមើលរូបថត បន្ទាប់មកចូរភ្ជាប់ទៅនឹងពាក្យដែលត្រឹមត្រូវ។

①		②		③		④		⑤	
	•		•		•		•		•
㉠	귀마개	㉡	보호복	㉢	마스크	㉣	안전장화	㉤	목장갑

정답 ①㉡ ②㉠ ③㉢ ④㉤ ⑤㉣



យើងប្រើប្រាស់ '-(으)ㄹ 수 있다' ភ្ជាប់ជាមួយកិរិយាសព្ទ ដើម្បីបង្ហាញអំពីរបៀងអ្វីមួយដែលអាចនឹងកើតមានឡើង។ ម្យ៉ាងវិញទៀត ក៏អាចប្រើប្រាស់ទម្រង់នេះដើម្បីបង្ហាញអំពីសមត្ថភាពដែលអាចធ្វើអ្វីមួយបានផងដែរ។

자음(ㅏ/ㅑ): → -을 수 있다	모음(ㅓ:), 자음 'ㄹ'(ㅓ): → -ㄹ 수 있다
늦다 → 늦을 수 있다	다치다 → 다칠 수 있다
입다 → 입을 수 있다	만들다 → 만들 수 있다

- 加: 택시를 타고 갈까요? តើពួកយើងគួរតែជិះតាក់ស៊ីទៅដែររឺទេ?  
 加: 지금 차가 막히는 시간이라서 택시를 타면 더 늦을 수 있어요.  
 ពេលនេះគឺជាម៉ោងស្ទះឡាន ដូចនេះហើយប្រសិនបើជិះតាក់ស៊ីអាចនឹងកាន់តែយឺតថែមទៀត។
- 加: 보안경을 안 쓰면 눈을 다칠 수 있어요. ប្រសិនបើអត់ពាក់វ៉ែនតាការពារនោះទេ អាចត្រូវរបួសភ្នែកបាន។  
 加: 네, 알겠습니다. 꼭 쓸게요. បាទ/ចា, ខ្ញុំដឹងហើយ។ ខ្ញុំនឹងពាក់ជាមិនខាន។
- 加: 응접면을 꼭 써야 돼요? តើត្រូវតែពាក់ក្បាល់ផ្សាររឺ?  
 加: 그럼요. 얼굴에 화상을 입을 수 있어요. ពិតណាស់។ អាចរលាកផ្ទៃមុខបាន។

**크메르어와 한국어의 공통점과 차이점** ចំណុចដូចគ្នានិងខុសគ្នារវាងភាសាខ្មែរនិងភាសាកូរ៉េ


នៅក្នុងភាសាខ្មែរ នៅពេលនិយាយពីលទ្ធភាពដែលអាចធ្វើអ្វីមួយបាន យើងប្រើកិរិយាសព្ទជំនួយ "អាច"។ ឧទាហរណ៍: '태권도를 할 수 있다.' (ខ្ញុំអាចប្រើក្បាច់គុនតៃក្លានដូបាន។)។ ប៉ុន្តែនៅក្នុងភាសាកូរ៉េវិញ គេប្រើទម្រង់វេយ្យាករណ៍ '-(으)ㄹ 수 있다' មកបង្ហាញ។

- 태권도를 할 수 있어요. ខ្ញុំអាចប្រើក្បាច់គុនតៃក្លានដូ។




តើអ្នកបានយល់អំពីការប្រើប្រាស់ '-(으)ㄹ 수 있다' ហើយមែនដែររឺទេ?  
អញ្ជឹងសូមមើលរូបភាព បន្ទាប់មកចូរបញ្ចប់ការសន្ទនាឲ្យបានត្រឹមត្រូវ។


2. 사진을 보고 '-(으)ㄹ 수 있다'를 사용해서 대화를 완성하세요.  
សូមមើលរូបថត រួចហើយចូរប្រើប្រាស់ '-(으)ㄹ 수 있다' មកបញ្ចប់ការសន្ទនា។

- 

귀를 다치다

加: 귀마개를 꼭 해야 해요? តើត្រូវតែពាក់ឆ្នុកត្រចៀករឺ?  
 加: 네. 귀마개를 안 하면 \_\_\_\_\_.  
 បាទ/ចា, ប្រសិនបើមិនពាក់ឆ្នុកត្រចៀកទេ អាចត្រូវរបួសត្រចៀកបាន។
- 

손을 다치다

加: 안전장갑을 꼭 해야 해요? តើត្រូវតែពាក់ស្រោមដៃសុវត្ថិភាពរឺ?  
 加: 네. 안전장갑을 안 끼면 \_\_\_\_\_.  
 បាទ/ចា, ប្រសិនបើមិនពាក់ស្រោមដៃសុវត្ថិភាពទេ អាចត្រូវរបួសដៃបាន។
- 

발을 다치다

加: 안전화를 꼭 신어야 해요? តើត្រូវតែពាក់ស្បែកជើងសុវត្ថិភាពរឺ?  
 加: 네. 안전화를 안 신으면 \_\_\_\_\_.  
 បាទ/ចា, ប្រសិនបើមិនពាក់ស្បែកជើងសុវត្ថិភាពទេ អាចត្រូវរបួសជើងបាន។

정답 1) 귀를 다칠 수 있어요 2) 손을 다칠 수 있어요 3) 발을 다칠 수 있어요



ជីហ្វិនកំពុងតែនិយាយប្រាប់ធុរកិច្ចអំពីស្ថានភាពដែលអាចនឹងកើតមានគ្រោះថ្នាក់។ ដើម្បីបានដឹងថា អ្នកទាំង២កំពុងតែនិយាយគ្នាអំពីអ្វីខ្លះ ចូរស្តាប់ការសន្ទនាឲ្យបាន២ដងជាមុនសិន។

지훈 어! 투안 씨, 장갑을 끼고 밀링 작업을 하면 안 돼요.

អំ! ធុរកិច្ច, ពាក់ស្រោមដៃហើយ ប្រសិនបើធ្វើការងារកិន គឺមិនបាននោះទេ។

투안 네? 공장장님이 작업을 할 때는 항상 장갑을 끼라고 하셨는데요.

បាទ? ប៉ុន្តែលោកប្រធានរោងចក្របានប្រាប់ឲ្យតែងតែពាក់ ស្រោមដៃជានិច្ច ពេលដែលធ្វើការងារ។

지훈 그렇지만 밀링 작업을 할 때는 장갑이 기계에 감길 수 있기 때문에 맨손으로 해야 돼요.

ក៏ប៉ុន្តែ ពេលដែលធ្វើការងារកិនពីព្រោះស្រោមដៃអាចមូរចូល ម៉ាស៊ីន ហេតុនេះហើយត្រូវតែធ្វើដោយដៃទទេទើបបាន។

투안 아, 그러네요. 얼른 빨게요.

អូ, អញ្ចឹងមែន។ ខ្ញុំនឹងឆាប់ដោះចេញភ្លាម។

지훈 그리고 작업하는 동안 파편이 튈 수 있으니까 보안경도 잊지 말고요.

ហើយកំឡុងពេលដែលធ្វើការងារអាចខ្ទាតកំទេចកំទីបាន ហេតុនេះហើយក៏កុំភ្លេចវែនភាការពារផង។

투안 알겠어요, 지훈 씨.

ខ្ញុំដឹងហើយ, ជីហ្វិន។

맨손 ដៃទទេ

អ្វីក៏មិនពាក់លើដៃ

· 가: 어머, 화상을 입었어요? អ័! បានរលាករឺ?

나: 네, 맨손으로 뜨거운 냄비를 잡아서요.

បាទ/ចា, ដោយសារតែចាប់ ឆ្នាំងក្តៅដោយដៃទទេ។

얼른 រហ័ស/ឆាប់/ភ្លាមៗ

ធ្វើភ្លាមៗដោយមិនពន្យារពេលយូរ

· 얼른 일어나서 출근 준비를 하세요.

សូមងើបឡើងភ្លាមហើយរៀបចំខ្លួនទៅធ្វើការ។

· 사장님이 들어오시자 직원들은 얼른 자리에서 일 어났다.

ពេលដែលលោកអគ្គនាយកមកដល់ភ្លាម បុគ្គលិកទាំងអស់បានងើបឡើងពីកៅស៊ីយ៉ាងរហ័ស។



ម្តងនេះសូមអ្នកសាកល្បងធ្វើជាគូអង្គជីហ្វិននិងធុរកិច្ច រួចហើយចូរថាតាមការសន្ទនា។ តើអ្នកបានស្តាប់និងថាតាមរួចហើយមែនដែររឺទេ? អញ្ជឹងសូមឆ្លើយនឹងសំណួរខាងក្រោម។

1. 지훈 씨는 투안 씨에게 무엇을 하면 안 된다고 했어요?

តើជីហ្វិនបានប្រាប់ធុរកិច្ចមិនគួរធ្វើអ្វី?

2. 밀링 작업을 할 때는 왜 맨손으로 해야 해요?

ពេលដែលធ្វើការងារកិន តើត្រូវតែធ្វើដោយដៃទទេរឺ?

정답 1. 장갑을 끼고 밀링 작업을 하면 안 된다고 했어요. 2. 장갑이 기계에 감길 수 있어서 위험해요.



## 어휘 2 ពាក្យថ្មី ២ | 작업장 사고 គ្រោះថ្នាក់នៅកន្លែងការងារ



តើមានគ្រោះថ្នាក់អ្វីខ្លះអាចកើតឡើងនៅកន្លែងការងារ? យើងនឹងរៀនពាក្យថ្មីៗដែលនិយាយទាក់ទងទៅនឹងគ្រោះថ្នាក់។



부딪히다/충돌하다  
ជល់/ប៉ះទង្គិចគ្នា



넘어지다  
ដួល



미끄러지다  
រេគល



떨어지다/추락하다  
ធ្លាក់




구덩이에 빠지다  
ផ្ទុះរណ្តៅ



파편이 튀다  
ខ្នាតកំទេចកំទី



맞다  
ត្រូវ



기계에 감기다  
មេរុចូលម៉ាស៊ីន



감전되다  
ត្រូវបានឆក់អគ្គិសនី



가스가 새다/  
누출되다  
លេចឆ្លាយហ្គាស



폭발하다  
ផ្ទុះ



불이 나다  
ភ្លើងឆេះ



សូមរំលឹកពីពាក្យដែលបានរៀននៅខាងលើម្តងទៀត បន្ទាប់មកសាកល្បងឆ្លើយសំណួរខាងក្រោម។

1. 그림을 보고 맞는 말을 연결하세요. សូមមើលរូបភាព បន្ទាប់មកចូរភ្ជាប់រូបភាពទៅនឹងពាក្យដែលត្រឹមត្រូវ។



- ㉠ 폭발하다
- ㉡ 추락하다
- ㉢ 부딪히다
- ㉣ 미끄러지다
- ㉤ 넘어지다

정답 ①㉡ ②㉣ ③㉠ ④㉣ ⑤㉤



យើងប្រើប្រាស់ '-기 때문에' ភ្ជាប់ជាមួយកិរិយាសំព្វវិក័តុណានាម ដើម្បីបង្ហាញអំពីមូលហេតុរឺក៏ហេតុផលនៃរឿងអ្វីមួយ។  
ក្នុងករណីនាម យើងប្រើប្រាស់ទម្រង់៖ 'N 때문에' ។

- 작업을 할 때는 **감전될 수 있기 때문에** 안전장갑을 껴야 합니다.  
ពេលដែលធ្វើការងារ ពីព្រោះតែអាចត្រូវឆក់អគ្គិសនី ហេតុនេះហើយត្រូវតែពាក់ស្រោមដៃសុវត្ថិភាព។
- 바닥이 미끄러워서 쉽게 **넘어질 수 있기 때문에** 항상 주의해야 합니다.  
ពីព្រោះតែផ្ទៃដីរាប ដូចនេះអាចងាយស្រួលធ្វើឲ្យដួលបាន ហេតុនេះហើយត្រូវតែប្រុងប្រយ័ត្នជានិច្ច។
- 어제는 **피곤했기 때문에** 집에서 쉬었어요. ពីព្រោះម្សិលមិញអស់កម្លាំងពេក ហេតុនេះហើយខ្ញុំបានសម្រាកនៅផ្ទះ។

ទម្រង់វេយ្យាករណ៍ 'N이기 때문에', 'A/V-기 때문에' មានអត្ថន័យដើម្បីបង្ហាញអំពីមូលហេតុដូចគ្នាទៅនឹងទម្រង់ '-아서/어서' ដែរ ប៉ុន្តែដោយគ្រាន់តែចង់សង្កត់អត្ថន័យឲ្យបានខ្លាំងជាង '-아서/어서' តែប៉ុណ្ណោះ។ យើងប្រើប្រាស់៖ '-았/었기 때문에' ជាទម្រង់អតីតកាល។



**비교해 보세요** សូមសាកល្បងធ្វើការប្រៀបធៀប

✓ រវាង '-기 때문에' និង '-아서/어서'

យើងប្រើប្រាស់ '-기 때문에' និង '-아서/어서' ដើម្បីបង្ហាញអំពីហេតុផលរឺក៏មូលហេតុនៃរឿងអ្វីមួយដូចគ្នា។ ខុសគ្នាត្រង់ថា ភាពច្រើនគេប្រើប្រាស់ '-아서/어서' ដើម្បីបង្ហាញអំពីអារម្មណ៍រឺក៏ស្ថានភាពដែលជាហេតុផលផ្ទាល់ខ្លួនរបស់អ្នកនិយាយ។ ម្យ៉ាងវិញទៀត '-기 때문에' អាចប្រើប្រាស់ភ្ជាប់ជាមួយ '았/었-' ដែលជាទម្រង់អតីតកាលបាន ប៉ុន្តែ '-아서/어서' វិញ មិនអាចភ្ជាប់ ជាមួយទម្រង់អតីតកាលបានឡើយ។

- 오랜만에 친구를 만나기 때문에 기뻐요. (X)  
오랜만에 친구를 **만나서** 기뻐요. (O)
- 고향에서 부모님이 **오셨기 때문에** 오늘은 못 만나요. (O)  
고향에서 부모님이 오셨어서 오늘은 못 만나요. (X)



តើអ្នកបានយល់អំពីការប្រើប្រាស់ '-기 때문에' ហើយមែនដែររឺទេ? អញ្ជឹងសូមប្រើប្រាស់ទម្រង់ខាងលើ នេះដើម្បីបញ្ចប់ការសន្ទនាខាងក្រោម។

2. '-기 때문에'를 사용해서 대화를 완성하세요.

សូមប្រើប្រាស់ '-기 때문에' មកបញ្ចប់ការសន្ទនា។

- 1) 가: 높은 곳에서 작업할 때는 떨어지는 사고가 날 수 있습니다.  
នៅពេលធ្វើការងារនៅទីខ្ពស់ អាចកើតគ្រោះថ្នាក់ដោយការធ្លាក់បាន។  
나: \_\_\_\_\_ 관찰을 겁니다. [안전대를 댔다 បានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព]
- 2) 가: 지금 안에서 작업할 수 없어요? តើពេលនេះមិនអាចធ្វើការងារនៅខាងក្នុងបានទេរឺ?  
나: \_\_\_\_\_ 지금은 들어갈 수 없어요. [바닥이 미끄럽다 ផ្ទៃដីរាប]
- 3) 가: 밀링 작업을 할 때는 \_\_\_\_\_ 보안경을 꼭 써야 해요. [파편이 튀다 ខ្នាតកំទេចកំទី]  
នៅពេលធ្វើការងារកិន ពីព្រោះតែខ្នាតកំទេចកំទី ហេតុនេះហើយត្រូវតែពាក់វ៉ែនតាការពារកុំខាន។  
나: 네, 알겠습니다. បាទ/ចា, ខ្ញុំដឹងហើយ។

**정답** 1) 안전대를 댔기 때문에 2) 바닥이 미끄럽기 때문에 3) 파편이 튀기 때문에



# 활동

សកម្មភាព

위험한 상황에 대해 말할 수 있어요? <보기>처럼 이야기해 보세요.

តើអ្នកអាចនិយាយអំពីស្ថានភាពគ្រោះថ្នាក់បានដែរទេ? សូមសាកល្បងនិយាយតាម<ឧទាហរណ៍>។

보기



바닥이 미끄럽다, 넘어지다  
ឥដ្ឋរអិល, ដួល


바닥이 미끄러우면  
넘어질 수 있어요. 조심하세요.  
ប្រសិនបើឥដ្ឋរអិល អាចដួលបាន។  
សូមប្រុងប្រយ័ត្ន។



1)




높은 곳에서 작업을 하다, 추락하다  
ធ្វើការងារនៅទីខ្ពស់, ធ្លាក់



2)




파편이 튀다, 화상을 입다  
ខ្នាតកំទេចកំទី, រលាក



3)




안전장갑을 끼지 않다, 감전되다  
មិនពាក់ស្រោមដៃសុវត្ថិភាព, ត្រូវឆកអគ្គិសនី



4)



안전화를 신지 않다, 발을 다치다  
មិនពាក់ស្បែកជើងសុវត្ថិភាព, ត្រូវរបួសជើង



**정답** 1) 높은 곳에서 작업을 하면 추락할 수 있어요. 조심하세요. 2) 파편이 튀면 화상을 입을 수 있어요. 조심하세요.  
3) 안전장갑을 끼지 않으면 감전될 수 있어요. 조심하세요. 4) 안전화를 신지 않으면 발을 다칠 수 있어요. 조심하세요.



# 신체 기관과 보호구

សរីរាង្គកាយមនុស្សនិងឧបករណ៍ការពារ

## + 신체와 위험요소 រូបរាងកាយនិងកត្តាគ្រោះថ្នាក់

눈 ភ្នែក  
날아오는 물체, 빛  
វត្ថុហើរចូល, ពន្លឺ

호흡기 ប្រព័ន្ធដកដង្ហើម  
분진, 화학물질  
ធ្នូលី, សារធាតុគីមី

손 ដៃ  
화학물질, 뜨거운 물체, 진동  
សារធាតុគីមី, វត្ថុក្តៅ, រំញ័រ

전신 រាងកាយទាំងមូល  
화학물질, 뜨거운 물질, 방사선, 분진  
សារធាតុគីមី, វត្ថុក្តៅ, វិទ្យុសកម្ម, ធ្នូលី

머리 ក្បាល  
떨어지거나 날아오는 물체,  
높은 곳에서 떨어짐  
វត្ថុធ្លាក់រីក់ហើរចុះមក, ធ្លាក់ពីទីខ្ពស់ចុះមក

귀 ត្រចៀក  
소음 រំងាប់ខ្លាំង

안면 ផ្ទៃមុខ  
날아오는 물체, 화학물질  
វត្ថុហោះមក, សារធាតុគីមី

발 ជើង  
떨어지는 물체(중량물), 화학물질,  
뜨거운 물질, 날카로운 물체  
វត្ថុធ្លាក់ចុះ(វត្ថុទម្ងន់ធ្ងន់), សារធាតុគីមី,  
វត្ថុក្តៅ, វត្ថុមុតស្រួច



## + 보호구의 종류 ប្រភេទនៃឧបករណ៍ការពារ

산업안전보건법에서 정하고 있는 보호구는 다음과 같습니다.

ឧបករណ៍ការពារដែលកំណត់ដោយច្បាប់ស្តីពីសុវត្ថិភាពឧស្សាហកម្មនិងសុខភាពមានដូចខាងក្រោម។

보안경 វ៉ែនតាការពារ  
차광보안경, 일반보안경  
វ៉ែនតាការពារពន្លឺ, វ៉ែនតាការពារទូទៅ

청력보호구  
ឧបករណ៍ការពារសោតវិញ្ញាណ  
귀마개, 귀뿔개  
ធ្នូកត្រចៀក, កាសបិទត្រចៀក

보안면 ក្បាំងការពារមុខ  
용접용 보안면, 일반 보안면  
ក្បាំងការពារមុខសម្រាប់ផ្សារ, ក្បាំងការពារមុខទូទៅ

안전 장갑 ស្រោមដៃសុវត្ថិភាព  
절연장갑, 화학물질용 안전장갑  
ស្រោមដៃអ៊ីសូឡង់, ស្រោមដៃសុវត្ថិភាពសម្រាប់សារធាតុគីមី

안전대 ខ្សែក្រវាត់សុវត្ថិភាព  
벨트식, 안전그네식  
ប្រភេទក្រវាត់ចង្កេះ, ប្រភេទក្រវាត់មួយតួខ្លួន

보호복 សម្លៀកបំពាក់ការពារ  
방열복, 화학물질용 보호복  
សម្លៀកបំពាក់ការពារកម្ដៅ, សម្លៀកបំពាក់ការពារសារធាតុគីមី

안전모 មួកសុវត្ថិភាព  
가족A종, AB종, ABE종  
ប្រភេទស្បែកA, AB, ABE

방진마스크 ម៉ាសការពារធ្នូលី  
전면형, 반면형(안면부 여과식)  
ប្រភេទមួយតួមុខ, ប្រភេទពាក់កណ្តាលមុខ(មានតម្រងសម្រាប់ដកដង្ហើម)

방독마스크 ម៉ាសការពារសារធាតុពុល  
전면형, 반면형 ប្រភេទមួយតួមុខ, ប្រភេទពាក់កណ្តាលមុខ

송기마스크 ម៉ាសផ្គត់ផ្គង់ខ្យល់ដកដង្ហើម  
호스마스크, 에어라인마스크, 복합식 에어라인마스크  
ប្រភេទម៉ាសទុយោដែលផ្គត់ផ្គង់ខ្យល់ដកដង្ហើមពីខាងក្រៅ, ប្រភេទម៉ាសដែលស្តាប់បំពង់ខ្លួនតាមខ្លួន, ប្រភេទម៉ាសដែលបូកបញ្ជូលគ្នាមានទាំងម៉ាសទុយោផ្គត់ផ្គង់ខ្យល់ដកដង្ហើមពីខាងក្រៅនិងម៉ាសស្តាប់បំពង់ខ្លួនតាមខ្លួន

전동식 호흡보호구  
ឧបករណ៍ការពារដកដង្ហើមប្រភេទអគ្គិសនី  
전동식 방진마스크, 전동식 방독마스크,  
전동식 후드 및 전동식 보안면  
ម៉ាសការពារធ្នូលីប្រភេទអគ្គិសនី, ម៉ាសការពារសារធាតុពុលប្រភេទអគ្គិសនី, គម្របក្បាលនិងកប្រភេទអគ្គិសនី និងក្បាំងការពារមុខប្រភេទអគ្គិសនី

안전화 ស្បែកជើងសុវត្ថិភាព  
가죽제 안전화, 고무제 안전화, 정전기 안전화,  
발등안전화, 절연화, 절연장화  
ស្បែកជើងសុវត្ថិភាពប្រភេទស្បែក, ស្បែកជើងសុវត្ថិភាពប្រភេទពៅស៊ូ,  
ស្បែកជើងសុវត្ថិភាពអេឡិចត្រូម៉ាញ៉េទិច, ស្បែកជើងសុវត្ថិភាពខ្នងជើង,  
ស្បែកជើងអ៊ីសូឡង់, ស្បែកជើងអ៊ីសូឡង់កងែ



# EPS-TOPIK 듣기 វិញ្ញាសាស្តាប់ EPS-TOPIK



សំណួរទី១និងទី២គឺជាការស្តាប់ប្រយោគ បន្ទាប់មកជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងរូបភាព។ មុននឹងស្តាប់ សូមក្រលេកមើលឲ្យដឹងថាជារូបភាពអ្វីជាមុនសិន។

[1~2] 잘 듣고 내용과 관계있는 그림을 고르십시오.

សូមស្តាប់ដោយយកចិត្តទុកដាក់ បន្ទាប់មកជ្រើសរើសយករូបភាពដែលមានទាក់ទងទៅនឹងខ្លឹមសារ។



1. ①



②



③



④



2. ①



②



③



④



សំណួរទី៣និងទី៤ គឺជាការជ្រើសរើសពាក្យដើម្បីភ្ជាប់ការសន្ទនាថានឹងត្រូវនិយាយបែបណាបន្ទាប់ទៅទៀត។ ចំណែកសំណួរទី៥វិញ គឺជាការស្តាប់ការសន្ទនា បន្ទាប់មកជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។ មុននឹងស្តាប់ សូមពិនិត្យមើលខ្លឹមសារនៃចម្លើយជាមុនសិន។

[3~4] 질문을 듣고 알맞은 대답을 고르십시오.

សូមស្តាប់សំណួរ បន្ទាប់មកជ្រើសរើសយកចម្លើយដែលត្រឹមត្រូវ។

3. ① 벌써 확인했습니다.

② 얼른 쓰고 오겠습니다.

③ 빨리 갈아 신으십시오.

④ 이쪽으로 들어가면 됩니다.

4. ① 얼른 가서 찾아보세요.

② 장갑을 새로 샀어요.

③ 깜빡했어요. 지금 길게요.

④ 병원에 가야 될 거 같아요.

5. 이야기를 듣고 질문에 알맞은 대답을 고르십시오.

សូមស្តាប់ការនិយាយ បន្ទាប់មកជ្រើសរើសយកចម្លើយដែលត្រឹមត្រូវទៅនឹងសំណួរ។

남자가 해야 할 일이 아닌 것은 무엇입니까? តើការងារអ្វីដែលបុរសម្នាក់នេះមិនត្រូវធ្វើ?

① 청소하기

② 귀마개 하기

③ 마스크 쓰기

④ 플러그 빼기






# EPS-TOPIK 읽기 វិញ្ញាសាអាន EPS-TOPIK




សំណួរទី១និងទី២គឺជាការមើលរូបភាព បន្ទាប់មកជ្រើសរើសយកពាក្យរឺក៏ប្រយោគដែលត្រឹមត្រូវ។ សូមរំលឹកអំពីពាក្យដែលអ្នកបានរៀនរួចមកហើយនោះបណ្តើរ បន្ទាប់មកចូរធ្វើការឆ្លើយសំណួរបណ្តើរ។

[1~2] 다음 그림을 보고 맞는 단어나 문장을 고르십시오.

សូមមើលរូបភាពខាងក្រោម បន្ទាប់មកចូរជ្រើសរើសយកពាក្យរឺក៏ប្រយោគដែលត្រឹមត្រូវ។

- 1. 
  - ① 마스크
  - ② 보호복
  - ③ 안전모
  - ④ 용접면

- 2. 
  - ① 감전될 수 있습니다.
  - ② 넘어질 수 있습니다.
  - ③ 부딪힐 수 있습니다.
  - ④ 추락할 수 있습니다.



សំណួរទី៣និងទី៤គឺជាការជ្រើសរើសយកពាក្យដែលត្រឹមត្រូវ។ ចំណែកឯសំណួរទី៥វិញ សូមអានសេចក្តីជូនដំណឹងស្តីពីចំណុចដែលត្រូវប្រុងប្រយ័ត្ន បន្ទាប់មកចូរឆ្លើយនឹងសំណួរ។

[3~4] 빈칸에 들어갈 가장 알맞은 것을 고르십시오. សូមជ្រើសរើសយកចម្លើយដែលត្រឹមត្រូវបំផុតដើម្បីបំពេញចន្លោះ។

3. 소음이 심한 곳에서 작업을 할 때는 \_\_\_\_\_을/를 껴야 합니다.  
ពេលធ្វើការងារនៅទីកន្លែងដែលមានសម្លេងរំខានខ្លាំង ត្រូវតែពាក់ឆ្នុកត្រចៀក។

- ① 귀마개
- ② 목장갑
- ③ 보안경
- ④ 안전장화

4. 높은 곳에서 작업을 할 때는 아래로 떨어질 위험이 있습니다. 그러므로 반드시 \_\_\_\_\_을/를 매고 일을 해야 합니다.  
ពេលដែលធ្វើការងារនៅទីខ្ពស់ អាចមានគ្រោះថ្នាក់ធ្លាក់ចុះមកក្រោមបាន។ ដូច្នេះហើយត្រូវតែពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពកុំខាន រួចហើយសឹមធ្វើការ។

- ① 보안면
- ② 안전대
- ③ 안전화
- ④ 안전장갑

5. 다음 질문에 답하십시오. សូមឆ្លើយនឹងសំណួរខាងក្រោម។

**<선반 작업 주의 사항> <ចំណុចប្រុងប្រយ័ត្នពេលធ្វើការងារក្រឡឹង>**

- 1. 옷이나 머리카락이 기계에 감기지 않도록 작업복을 입고 모자를 쓰십시오.  
ដើម្បីកុំឲ្យសម្លៀកបំពាក់រឺក៏សក់រួចលម៉ាស៊ីន សូមស្លៀកពាក់សម្លៀកបំពាក់ការងារនិងពាក់មួក។
- 2. 파편이 눈에 들어갈 수 있기 때문에 보안경도 반드시 착용해야 합니다.  
ពីព្រោះតែអាចខ្ចាត់ទេចក៏ទីចូលភ្នែកបាន ហេតុនេះហើយក៏ត្រូវតែពាក់វ៉ែនតាការពារកុំបីខាន។
- 3. 장갑이 기계에 감겨서 사고가 날 수 있으니까 맨손으로 작업하십시오.  
ស្រោមដៃធ្វើឲ្យរួចលម៉ាស៊ីនរួចហើយអាចបង្កជាគ្រោះថ្នាក់បាន ហេតុនេះហើយសូមធ្វើការដោយដៃទេ។

위 글과 관계가 없는 그림을 고르십시오. សូមជ្រើសរើសរូបភាពដែលមិនទាក់ទងទៅនឹងអត្ថបទខាងលើ។

- ① 
- ② 
- ③ 
- ④ 

